


សំណួរដែលគេ
ខ្វះខាត
សួរ

ព័ត៌មានសម្រាប់មាតាបិតា ឬ អាណាព្យាបាល

ប្រព័ន្ធនៃការវាយតម្លៃសាលា នៃរដ្ឋធីនស៊ីលវេរីញ៉ា (PSSA)

ការប្រឡង អក្សរសិល្ប៍អង់គ្លេស ថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០

ការប្រឡង គណិតវិទ្យា និង ចំណេះវិទ្យាសាស្ត្រ ថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០



ព័ត៌មានទូទៅអំពីការប្រឡង PSSA

តើសាលារៀនដែលត្រូវចូលរួម?

សាលារបស់ក្រសួងអប់រំ និងសាលាធានី ទាំងអស់ ចូលរួមក្នុងការវាយតម្លៃទាំងនេះ។ សាលាដែលមិនមែនជាសាលារដ្ឋក៏អាចចូលរួម តាមការស្នើសុំបានដែរ។

តើសិស្សណាខ្លះដែលត្រូវចូលរួមក្នុងការប្រឡង?

លើកលែងតែសិស្សមួយចំនួនតូច ដែលត្រូវតាមលក្ខណៈវិនិច្ឆ័យណាមួយ សម្រាប់ការចូលរួមក្នុងការវាយតម្លៃតាមវិធីផ្សេងទៀត សិស្សទាំងអស់ដែលគេតម្រូវឲ្យចូលរួមក្នុងការវាយតម្លៃ មានដូចតទៅ៖

អក្សរសិល្ប៍អង់គ្លេស និង គណិតវិទ្យា - ថ្នាក់ទី ៣ ៤ ៥ ៦ ៧ និង ថ្នាក់ទី ៨
ចំណេះវិទ្យាសាស្ត្រ - ថ្នាក់ទី ៤ និង ទី៨

តើអ្នកណា ជាអ្នកសម្រេចថាតើការប្រឡងណាខ្លះ ដែលត្រូវធ្វើ?

ក្រុមបញ្ជីរដ្ឋដែលមានការអប់រំ មកពីគ្រប់ជាន់ថ្នាក់ទាំងអស់ នៅក្នុងរដ្ឋធីនស៊ីលវេរីញ៉ា ជាអ្នកជ្រើសរើសចំណេះដឹងនៃមុខវិជ្ជា ដែលត្រូវយកមកធ្វើការវាយតម្លៃ។ ក្រុមទាំងនេះមានរួមទាំង គ្រូបង្រៀន អ្នកមើលខុសត្រូវ នាយកនៃកម្មវិធីសិក្សា និងអ្នកឯកទេសផ្នែក មហាវិទ្យាល័យ។ ពួកគេក៏ធ្វើការ ពិនិត្យផ្ទៀងផ្ទាត់ កែសម្រួល និង ឯកភាពនូវរាល់វិញ្ញាសាសម្រាប់យកមកធ្វើការប្រឡង។

តើអ្នកណាជាអ្នកចាត់ចែងលើការប្រឡង?

សាលានីមួយៗរើសអ្នកដែលចាត់ចែងលើការវាយតម្លៃ។ ភាគច្រើន អ្នកទាំងនោះគឺជាគ្រូនៅក្នុងអាគាររបស់សិស្ស។

តើលទ្ធផលត្រូវវាយតម្លៃដោយរបៀបណា?

គេនឹងធ្វើច្បាប់ចម្លងនៃសេចក្តីវាយតម្លៃអំពីការវាយតម្លៃពីរច្បាប់ របស់សិស្សម្នាក់ៗ ទៅ សាលា និងក្រសួង ទាំងអស់ដែលចូលរួម ដើម្បីចែកជូនដល់មាតាបិតា គ្រូបង្រៀន អ្នកផ្តល់ឱវាទ និង/ឬ នាយកសាលា។ រដ្ឋនឹងមិនទទួលសេចក្តីវាយតម្លៃណាដែលមានឈ្មោះសិស្សទេ។

សេចក្តីវាយតម្លៃទៅតាមសាលា នឹងជ្រើសរើសសម្រាប់ កម្មវិធីសិក្សា និង ការរៀបចំគម្រោងផែនការ។ ក្រសួងអប់រំ និងសាលាធានី អាចចុះផ្សាយពីលទ្ធផលនៃការប្រឡង PSSA សម្រាប់សាលានីមួយៗ។ រដ្ឋក៏អាចបញ្ចេញ ទិន្នន័យនៃការវាយតម្លៃរបស់សាលានីមួយៗដែរ។

តើមាតាបិតាអាចមើលវិញ្ញាសានៃការប្រឡង ឬទេ?

អាចមើលបាន ក្រោយស្ថានភាពមួយ។ គេតម្រូវឲ្យសាលាមានច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យមាតាបិតា ឬអាណាព្យាបាល អាចពិនិត្យមើលវិញ្ញាសានៃការប្រឡងរបស់រដ្ឋ

នៅក្នុងសាលា ក្នុងម៉ោងដែលងាយស្រួលសម្រាប់មាតាបិតា ឬ អាណាព្យាបាល តាំងពីពេលដែលគេបានទទួលឯកសារនៃការប្រឡង រហូតដល់ពេលប្រឡងសម្រាប់អ្នកខកខានមិនបានប្រឡង ដើម្បីសម្រេចថាតើការប្រឡងរបស់រដ្ឋមានបញ្ហាប៉ះពាល់ដល់ជំនឿសាសនារបស់ពួកគេ ឬអត់។ នេះគឺជាមូលហេតុតែមួយគត់ដែលគេអនុញ្ញាតឲ្យនៅក្រោមបទបញ្ជានេះ។

ត្រូវចុះហត្ថលេខាលើកិច្ចសន្យារក្សាការសម្ងាត់ ហើយមិនអនុញ្ញាតឲ្យយក ច្បាប់ចម្លងនៃវិញ្ញាសា ឬការកត់ត្រាអំពីវិញ្ញាសា ចេញពីសាលាបានឡើយ។ បើក្រោយពីបានពិនិត្យមើលវិញ្ញាសារួចហើយ មាតាបិតា ឬអាណាព្យាបាល គិតថាវិញ្ញាសានោះមានបញ្ហាប៉ះពាល់ដល់ជំនឿសាសនារបស់ពួកគេ ហើយមិនចង់ឲ្យកូនចូលរួមក្នុងការប្រឡង គេមិនអាចបដិសេធ សិទ្ធិរបស់មាតាបិតា ឬ អាណាព្យាបាល តាមការសរសេរស្នើសុំទៅ អគ្គនាយកក្រសួងអប់រំ ឬអគ្គនាយកសាលាធានី ឬនាយក AVTS ដែលជាប់ពាក់ព័ន្ធ បានទេ។ មាតាបិតា ឬ អាណាព្យាបាល ត្រូវទាក់ទងទៅសាលារបស់កូន ដើម្បីរៀបចំការពិនិត្យមើលវិញ្ញាសា។

របាយការណ៍ពីការប្រឡងដែលខុសពីប្រក្រតី?

មាតាបិតា/អាណាព្យាបាល ណាដែលជឿថាមានការប្រឡងដែលខុសពីប្រក្រតី អាចផ្ញើអ៊ីមែលទៅ ra-ed-pssa-keystone@pa.gov ឬ ទូរស័ព្ទទៅលេខ ៨៤៤-៤១៨-១៦៥១ ដើម្បីរាយការណ៍ពីខុសប្រក្រតីនោះ។

ព័ត៌មានអំពីការប្រឡង អក្សរសិល្ប៍អង់គ្លេស (ថ្នាក់ទី៣ ដល់ ថ្នាក់ទី៨)

តើការប្រឡងគេ ត្រូវចំណាយរយៈពេលប៉ុន្មាន?

ការប្រឡង អក្សរសិល្ប៍អង់គ្លេស ត្រូវចំណាយពេលប្រហែលពីរទៅបួនម៉ោង ទើបធ្វើរួច។ ក្រសួងអប់រំរបស់លោកអ្នកគួរផ្តល់ដំណឹងដល់លោកអ្នកអំពី កាលវិភាគនៃការប្រឡង។

តើការប្រឡងគេ មានអ្វីខ្លះ?

សិស្សម្នាក់ៗត្រូវបំពេញបីផ្នែកនៃសំណួរទាំងអស់ សម្រាប់ការប្រឡង អក្សរសិល្ប៍អង់គ្លេស។ ផ្នែកខ្លះ ដូចជា សម្រាប់សិស្សទាំងអស់ ហើយផ្នែកខ្លះទៀតមានសំណួរខុសៗគ្នា។

តើការប្រឡង មានសំណួរប្រភេទណាខ្លះ?

សិស្សត្រូវឆ្លើយទៅនឹង ចម្លើយសម្រាប់ជ្រើសរើស (multiple-choice) ការជ្រើសរើសចម្លើយដោយផ្អែកលើភស្តុតាង (evidence-based selected-response) និង ចម្លើយតាមគំនិតរបស់ខ្លួន (constructed-response)។ នៅក្នុងសំណួរដែលមាន ចម្លើយសម្រាប់ជ្រើសរើស គឺជើសយកចម្លើយដែលត្រូវ ក្នុងចម្លើយបួនដែលគេដាក់ឲ្យជ្រើសរើស។ សំណួរសម្រាប់ ការជ្រើសរើសចម្លើយដោយផ្អែកលើភស្តុតាង មានពីរផ្នែក ហើយសិស្ស

ក្រសួងអប់រំនៃរដ្ឋធីនស៊ីលវេរីញ៉ា 77
កូនសៀវភៅសម្រាប់អ្នកចាត់ចែងការវាយតម្លៃ
២០១៩-២០២០

ការបម្រើអតិថិជនរបស់ DRC ១-៨០០-៤៥១-៧៨៤៩
pacustomerservice@datarecognitioncorp.com
pa.drccdirect.com

ត្រូវជ្រើសរើសយកចម្លើយមួយ ឬច្រើនជាងនេះ សម្រាប់ផ្នែកនីមួយៗ។ សំណួរសម្រាប់ ចម្លើយតាមគំនិតរបស់ខ្លួន តម្រូវឲ្យសិស្សសរសេរនូវចម្លើយរបស់ខ្លួន។ នេះរួមទាំង ការសរសេរអត្ថបទ ចម្លើយខ្លីៗ (ថ្នាក់ទី៣) ឬ ការវិភាគវែកញែកអត្ថបទ (ថ្នាក់ទី៤ ដល់ ទី៨)។ ការសរសេរអត្ថបទ តម្រូវឲ្យសិស្សសរសេរចម្លើយខ្លី ដើម្បីគាំទ្រដល់ចម្លើយរបស់ខ្លួន។ សម្រាប់សំណួរដែលវិភាគតាមគំនិតផ្ទាល់ខ្លួន សិស្សត្រូវវិភាគអត្ថបទ ហើយលើកយកកត់សម្គាល់នៅក្នុងអត្ថបទនោះមកសរសេរ។

តើគេឲ្យពិធី ការសរសេរចម្លើយតាមគំនិតរបស់ខ្លួន របៀបណា?

ការសរសេរចម្លើយតាមគំនិតរបស់ខ្លួនសម្រាប់ អក្សរសិល្ប៍អង់គ្លេស ឲ្យពិន្ទុដោយអ្នកវាយតម្លៃដែលមានការហ្វឹកហ្វឺន ហើយឲ្យពិន្ទុតាមប្រព័ន្ធពិន្ទុដែលបានកំណត់ទុកជាមុន។ សម្រាប់ចម្លើយខ្លីៗ ពិន្ទុគឺយោងទៅលើអត្ថន័យតែប៉ុណ្ណោះ។ អក្ខរាវិរុទ្ធ ឬការប្រើវណ្ណយុត្ត មិនរាប់បញ្ចូលក្នុងការឲ្យពិន្ទុទេ។ ការឲ្យពិន្ទុចំពោះការឆ្លើយសំណួរតាមការវិភាគវែកញែកអត្ថបទ គឺយោងទៅលើ ប្រធានបទ និង ការចុះប្រសប់នៃការសរសេរ។

តើការប្រឡងអក្សរសិល្ប៍អង់គ្លេសមានអ្វីខ្លះ?

ការប្រឡង អក្សរសិល្ប៍អង់គ្លេស គឺសំដៅទៅលើសេចក្តីវាយការណ៍ធំៗប្រាំមួយប្រភេទ និងអត្ថបទពីរប្រភេទ។ សិស្សឆ្លើយសំណួរនៃចម្លើយសម្រាប់ជ្រើសរើសនីមួយៗដែលវាយតម្លៃផ្នែកភាសា។ ជាបន្ថែមទៀត សិស្សានុសិស្សមានអត្ថបទជាច្រើន អត្ថបទអក្សរសិល្ប៍ និង ប្រភេទនៃព័ត៌មានផ្សេងៗ រួចហើយឆ្លើយទៅនឹងសំណួរ អំពីអត្ថបទទាំងនោះ ដែលអាចបង្ហាញពី ការយល់ដឹង និងការចុះប្រសប់នៃការអាន ការវិភាគ និងការបកស្រាយ នៃអត្ថបទទាំងនោះ របស់ពួកគេ។

ព័ត៌មានអំពីការប្រឡងគណិតវិទ្យា (ថ្នាក់ ទី៣ ដល់ ទី៨)

តើការប្រឡងត្រូវចំណាយពេលយូរប៉ុណ្ណា?

ការប្រឡងគណិតវិទ្យា ត្រូវចំណាយពេលប្រហែលពីរទៅបួនម៉ោង ទើបធ្វើរួច។ ក្រសួងអប់រំរបស់លោកអ្នកគួរផ្តល់ដំណឹងដល់លោកអ្នកអំពី កាលវិភាគសម្រាប់ការប្រឡង។

តើការប្រឡងមានអ្វីខ្លះ?

សិស្សម្នាក់ៗបំពេញសំណួរចំនួន ៧ សម្រាប់ការប្រឡងគណិតវិទ្យា។ ចំណុចខ្លះនៃការវាយតម្លៃ គឺដូចគ្នាសម្រាប់សិស្សទាំងអស់ ហើយខ្លះទៀតមានសំណួរខុសៗគ្នា។

តើការប្រឡងនេះមានសំណួរប្រភេទណាខ្លះ?

សិស្សត្រូវឆ្លើយនឹងសំណួរពីរប្រភេទ៖ ចម្លើយសម្រាប់ជ្រើសរើស និងចម្លើយតាមគំនិតរបស់ខ្លួន។ នៅក្នុងសំណួរដែលមានចម្លើយសម្រាប់ជ្រើសរើស ចម្លើយដែលត្រូវ គឺត្រូវជ្រើសពីចម្លើយបួនដែលគេដាក់ឲ្យជ្រើសរើស ចំណែកចម្លើយតាមការសរសេរចម្លើយតាមគំនិតរបស់ខ្លួនវិញ តម្រូវឲ្យសិស្សសរសេរចម្លើយរបស់ខ្លួនផ្ទាល់។ ចម្លើយតាមគំនិតរបស់ខ្លួន ជាទូទៅតម្រូវឲ្យសិស្សផ្តល់នូវការរៀបរាប់យ៉ាងក្បោះក្បាយ ដើម្បីគាំទ្រដល់ចម្លើយរបស់ខ្លួន (ដូចជា ការបង្ហាញ ឬការរៀបរាប់ ពីដំណាក់កាលក្នុងការគណនាលេខ)។

តើចម្លើយតាមការសរសេរ ត្រូវឲ្យពិន្ទុដោយរបៀបណា?

ការសរសេរចម្លើយតាមគំនិតរបស់ខ្លួនសម្រាប់គណិតវិទ្យា ត្រូវឲ្យពិន្ទុដោយអ្នកវាយតម្លៃដែលមានការហ្វឹកហ្វឺន ហើយឲ្យពិន្ទុតាមប្រព័ន្ធពិន្ទុដែលបានកំណត់ទុកជាមុន។ ក្នុងគណិតវិទ្យា ពិន្ទុគឺយោងទៅលើអត្ថន័យតែប៉ុណ្ណោះ។ អក្ខរាវិរុទ្ធ ឬវិធីប្រើវណ្ណយុត្ត មិនរាប់បញ្ចូលក្នុងការឲ្យពិន្ទុទេ។

តើការប្រឡងគណិតវិទ្យាមានអ្វីខ្លះ?

ការប្រឡងគណិតវិទ្យា គឺសំដៅទៅលើសេចក្តីវាយការណ៍ធំៗប្រាំដំណុក នៅក្នុងទាំងបួនផ្នែក។ ផ្នែក និងចំនួន នៃសំណួរនៅក្នុងដំណុកនីមួយៗ ខុសៗគ្នា ទៅតាមកម្រិតថ្នាក់។ ផ្នែកមួយនៃការប្រឡងដំណុក A គឺមាន លេខ និង ប្រមាណវិធីទាំងបួន សិស្សថ្នាក់ទី៤ ដល់ ថ្នាក់ទី៨ ឆ្លើយសំណួរ នៃផ្នែកមួយដែលគេមិនអនុញ្ញាតឲ្យប្រើ ម៉ាស៊ីនគិតលេខ។ សំណួរដែលត្រូវឆ្លើយតាមគំនិតរបស់ខ្លួន តម្រូវឲ្យសិស្សបង្ហាញនូវការធ្វើលេខទាំងអស់របស់ពួកគេ (ឧ. ការធ្វើលេខ ក្រាហ្វិក គំនូរ/calculations, graphs, drawings) និង/ឬ ត្រូវសរសេរពន្យល់ ថាតើពួកគេដោះស្រាយចំណោទដោយវិធីណា។

ព័ត៌មានអំពីចំណេះវិទ្យាសាស្ត្រ (ថ្នាក់ ទី៤ និងទី៨)

តើការប្រឡងត្រូវចំណាយពេលយូរប៉ុណ្ណា?

ការប្រឡងចំណេះវិទ្យាសាស្ត្រត្រូវចំណាយពេលប្រហែលពីរទៅបួនម៉ោង ទើបធ្វើរួច។ ក្រសួងអប់រំរបស់លោកអ្នកគួរផ្តល់ដំណឹងដល់លោកអ្នកអំពី កាលវិភាគនៃការប្រឡងនេះ។

តើការប្រឡងនេះ មានអ្វីខ្លះ?

សិស្សដែលរៀនថ្នាក់ទី៤ និង ទី៨ ត្រូវបំពេញពីរដំណុកនៃសំណួរផ្សេងៗ សម្រាប់ការប្រឡងចំណេះវិទ្យាសាស្ត្រ។ ចំណុចខ្លះដូចគ្នា សម្រាប់សិស្សានុសិស្សទាំងអស់ ហើយខ្លះទៀតមានសំណួរខុសៗគ្នា។

តើការប្រឡងមានសំណួរប្រភេទណាខ្លះ?

សិស្សត្រូវឆ្លើយនឹងសំណួរពីរប្រភេទ៖ ចម្លើយសម្រាប់ជ្រើសរើស និងចម្លើយតាមគំនិតរបស់ខ្លួន។ នៅក្នុងសំណួរដែលមានចម្លើយសម្រាប់ជ្រើសរើស ចម្លើយដែលត្រូវ គឺត្រូវជ្រើស ពីចម្លើយបួនដែលគេដាក់ឲ្យជ្រើសរើស ចំណែកចម្លើយតាមគំនិតរបស់ខ្លួនវិញ តម្រូវឲ្យសិស្សសរសេរចម្លើយរបស់ខ្លួនផ្ទាល់។ នៅថ្នាក់ទី៨ **ការវាយតម្លៃលើចំណេះវិទ្យាសាស្ត្រក៏មានរួមទាំង ស្ថានភាពរួមនៃវិទ្យាសាស្ត្រ ផងដែរ។**

តើស្ថានភាពរួមនៃចំណេះវិទ្យាសាស្ត្រជាអ្វី?

ស្ថានភាពរួមនៃចំណេះវិទ្យាសាស្ត្រមាន អត្ថបទ ក្រាហ្វិក តារាងរង្វាស់ និង/ឬ តារាង (text, graphics, charts, and/or tables) ហើយសិស្សប្រើអ្វីៗទាំងនេះ ដើម្បីពណ៌នានូវលទ្ធផលនៃ កិច្ចការរបស់សាលា ការពិសោធន៍ ឬ ការស្រាវជ្រាវផ្សេងៗទៀត ដែលស្រដៀងនេះ។ សិស្សានុសិស្សប្រើព័ត៌មានដែលបានរកឃើញនៅក្នុងស្ថានភាពរួមនៃវិទ្យាសាស្ត្រ ដើម្បីឆ្លើយសំណួរ ដែលមានចម្លើយសម្រាប់ជ្រើសរើស។

តើចម្លើយតាមគំនិតរបស់ខ្លួន ត្រូវឲ្យពិន្ទុដោយរបៀបណា?

ចម្លើយតាមគំនិតរបស់ខ្លួន សម្រាប់ចំណេះវិទ្យាសាស្ត្រ ឲ្យពិន្ទុដោយ អ្នកវាយតម្លៃដែលមានការហ្វឹកហ្វឺនតាមការប្រើវិធីឲ្យពិន្ទុដែលបានកំណត់ទុកជាមុន។ ចំណេះវិទ្យាសាស្ត្រ ពិន្ទុគឺយោងទៅលើព័ត៌មានជាក់ស្តែងតែប៉ុណ្ណោះ។ អក្ខរាវិរុទ្ធ ឬវិធីប្រើវណ្ណយុត្ត មិនរាប់បញ្ចូលក្នុងវិធីឲ្យពិន្ទុទេ។

តើការប្រឡងចំណេះវិទ្យាសាស្ត្រមានអ្វីខ្លះ?

ការប្រឡងចំណេះវិទ្យាសាស្ត្រ គឺសំដៅទៅលើសេចក្តីវាយការណ៍ធំៗបួនដំណុក ធម្មជាតិវិទ្យា ជីវវិទ្យា វិទ្យាសាស្ត្ររូបនិយម និង ផែនដី និង អាកាស វិទ្យា។ ចំនួននៃសំណួរសម្រាប់ដំណុកនីមួយៗ ខុសៗគ្នា ទៅតាមកម្រិតថ្នាក់។